

# សារលិខិតរបស់សាលាក្រុងជុំវិញ COVID-19៖ ថ្ងៃទី ២៦ មីនា ២០២០

## លោកអភិបាល Arrigo លើកទឹកចិត្តឲ្យប្រជាជននៅផ្ទះ អាជ្ញាធរណែនាំឲ្យមានការរឹតបន្តឹង នូវសេវាថែទាំមនុស្សចាស់

ថ្ងៃទី ២៦ មីនា ២០២០ – ក្រុមឆ្លើយតបរបស់ប្រចាំក្រុង Revere នៅតែបន្តការងារយ៉ាងសកម្ម ដើម្បីពន្លឿន និងការបន្ថយការរាលដាលនៃជំងឺ COVID-19។ ហើយបានរៀបចំវិធានការរួចជាស្រេចដើម្បីទប់ទល់នឹងការឆ្លងនានា។

គិតត្រឹមថ្ងៃទី ២៦ មីនា ២០២០ នេះ ក្រុមប្រឹក្សាសុខាភិបាលប្រចាំក្រុង Revere បានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន ៣៣ នាក់ហើយ នៅក្នុងក្រុងនេះ។ ក្នុងចំណោមករណីទាំងអស់ មានអ្នកឆ្លងចំនួន ៧ នាក់ដែលស្នាក់នៅ Jack Satter House លើផ្លូវ Revere Beach Boulevard។ ៥ នាក់ក្នុងចំណោមនេះ កំពុងស្នាក់នៅមន្ទីរពេទ្យ និងម្នាក់បានស្លាប់ ប៉ុន្តែមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។

លោក Arrigo បាននិយាយថា៖ “ខ្ញុំសូមចែករំលែកទុក្ខទៅដល់គ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់ និងផ្ញើទឹកចិត្តគាំទ្រទៅដល់អ្នកកំពុងប្រយុទ្ធនឹងមេរោគជំងឺសាហាវនេះអស់ពីរខែដូច្នោះ។ ដើម្បីជាផ្នែកមួយក្នុងការកាត់បន្ថយល្បឿននៃការឆ្លងជំងឺ COVID-19 និងការពារអាយុជីវិតប្រជាជន យើងនឹងមានការរឹតបន្តឹងចំពោះអ្នករស់នៅ Jack Satter House និងបន្ថែមការយកចិត្តទុកដាក់ទៅលើសេវាថែទាំមនុស្សចាស់ជរាក្នុងក្រុងទាំងមូល។ COVID-19 ជារឿយដែលងាយឆ្លង។ វាពិតជាចាំបាច់ណាស់ដែលយើងត្រូវចាត់វិធានការការពារការឆ្លងក្នុងសហគមន៍ ដោយគ្រាន់តែស្នាក់នៅផ្ទះ”។

ក្រុមប្រឹក្សាសុខាភិបាលបានចេញលិខិតណែនាំទៅកាន់អ្នកគ្រប់គ្រង Jack Satter House ដើម្បីផ្សព្វផ្សាយឲ្យអ្នករស់នៅ និងធ្វើការនៅទីនោះ ក៏ដូចជាប្រាប់ដល់អ្នកឆ្លើយឆ្លងព័ត៌មាន អ្នកផ្តល់សេវាសុខភាព និងអ្នករស់នៅជាយក្រុង ធ្វើតាមវិធីការពារខ្លួនមួយចំនួន។ សារនេះក៏សម្រាប់រស់នៅក្នុងដំណាក់កាលឃុំខ្លួន(quarantine) ដែលស្នាក់នៅក្នុង Jack Satter House ដូចគ្នា។ សេចក្តីណែនាំនេះ ធ្វើឡើងក្នុងគោលដៅជំរុញវិធានការការពារសុវត្ថិភាពដែលមានស្រាប់របស់ Jack Satter House។ ក្រុមប្រឹក្សាសុខាភិបាល ក៏បានចេញសេចក្តីណែនាំផ្សេងទៀត ទៅដល់ផ្នែកសេវាកម្មមើលថែមនុស្សចាស់ផងដែរ។

លោកអភិបាល Arrigo នៅតែទទួលបានស្នើឲ្យប្រជាជនទាំងអស់ រូបរួមជួយគ្នាដើម្បីការពារសហគមន៍តាមសេចក្តីណែនាំរបស់នាយកដ្ឋានសុខភាពសាធារណៈថា “ត្រូវស្នាក់នៅផ្ទះ”។ លោកអភិបាលក្រុង និងសមាជិកនៃក្រុមឆ្លើយតបរបស់នៅតែបន្តមានកិច្ចប្រជុំរៀងរាល់ថ្ងៃ ដើម្បីសង្ខេបស្ថានភាពការណ៍។ មន្ត្រីនានាទីក្រុង និងក្រុមសហព័ន្ធក៏ចូលរួមក្នុងការសង្ខេបស្ថានភាពប្រចាំថ្ងៃនេះ ដើម្បីសម្របសម្រួល

និងរកមធ្យោបាយដោះស្រាយបញ្ហាផ្ទៃក្នុង។ ការអាបំដេតទាំងអស់ នឹងត្រូវធ្វើជារៀងទាត់នៅគេហទំព័រ [Revere.org/coronavirus](https://revere.org/coronavirus) និងតាមបណ្តាញសង្គម។

## សេវាកម្មរបស់ក្រុង

### អាបំដេត

- លោកអភិបាលក្រុង Arrigo ប្រកាសពីភាពអាសន្ន នៅក្នុងក្រុង Revere កាលពីថ្ងៃ ១៩ មិន ២០២០។
- សេវាកម្មមូលដ្ឋានរបស់ទីក្រុងដែលផ្តល់ដោយប៉ូលីស Revere អគ្គិភ័យ, EMS មន្ទីរសាធារណការ និង Revere 311 នឹងបន្តផ្តល់ជូនប្រជាពលរដ្ឋ ដោយគ្មានការរំខានណាមួយឡើយ។
- អ្នករស់នៅ Revere គួរតែ Subscribe សេវាបញ្ជូនព័ត៌មានតាមអ៊ីម៉ែល និងសារជាអក្សរតាម [revere.org/coronavirus](https://revere.org/coronavirus) ដើម្បីទទួលបានព័ត៌មានថ្មីៗ។
- Revere 311 នៅតែមានបុគ្គលិក ចាំឆ្លើយសំណួរ ឬដោះស្រាយកង្វល់ផ្សេងៗជូនប្រជាបលរដ្ឋ។ សូមទាក់ទងមកកាន់ 311 ឬ 781-286-8311 ឬអ៊ីម៉ែលមក [Revere311@revere.org](mailto:Revere311@revere.org) ។
- អាគារសាធារណៈក្នុងទីក្រុងទាំងអស់ត្រូវបានបិទ រហូតដល់មានការជូនដំណឹងបន្ថែម។ សេវាកម្មនានានៅតែផ្តល់ប្រជាជនតាមគេហទំព័រ [Revere.org](https://revere.org)។
- រាល់សួនច្បារ និងសួនកុមារទាំងអស់ត្រូវបានបិទ រហូតដល់ថ្ងៃជូនដំណឹងបន្ថែម។
- សាលារដ្ឋនៅក្នុងក្រុង Revere នឹងមានចែកអាហារខ្ទប់ សម្រាប់សិស្សទាំងអស់ និងគ្រួសារ។ អាហារពេលព្រឹក និងថ្ងៃត្រង់ នឹងចែកជូនដល់កុមារដែលត្រូវការពីចន្ទ ដល់សុក្រ ពីម៉ោង ១០ ដល់ ១១ ព្រឹក និងម៉ោង ១១ ដល់ ១ ថ្ងៃត្រង់។
- អ្នកអាចស្វែងរកបណ្តាញផ្តល់ជំនួយទៅមកនៅលើ [Revere.org](https://revere.org) ។ នៅទីនោះ អ្នកអាចរកបានជំនួយយ៉ាងទូលំទូលាយ ឬក្រុមទាំងផ្នែកចំណីអាហារ សេវាថែទាំសុខភាព សេវាធ្វើដំណើរ សិទ្ធិជ្រកកោន និងសេវាផ្សេងៗទៀត។ ព័ត៌មានទាក់ទងនឹងសេវាទាំងនេះ នឹងមានការអាបំដេតជារៀងរាល់ថ្ងៃនៅម៉ោង ៤ ល្ងាច។
- ទីក្រុង Revere បានបង្កើត [ទំព័រ](#) មួយ ដែលបង្ហាញព័ត៌មានពីដំណោះស្រាយ និងជំនួយទៅដល់អ្នកដែលបានរងផលប៉ះពាល់ ដូចជាអាជីវកម្មខ្នាតតូច នយោជក អាជីវកម្មមិនយកប្រាក់ចំណេញ និងកម្មករ។ ទំព័រនេះនឹងមានការអាបំដេតជាប្រចាំថ្ងៃ រាល់ពេលដែលអ្វីៗមានការប្រែប្រួល។
- ក្រុមស្ម័គ្រចិត្ត [volunteer database](#) នឹងបើករាល់ថ្ងៃសុក្រ សម្រាប់អ្នកដែលចង់រកកម្លី ឬជំនួយក្នុងរយៈពេលច្រើនសប្តាហ៍ខាងមុខ។ អ្នកដែលបានចុះឈ្មោះធ្វើជាអ្នកស្ម័គ្រចិត្តរួច នឹងមានក្រុមការងារទាក់ទងទៅឆាប់ៗ ក្រោយបំពេញឯកសារគ្រប់គ្រាន់។

## សកម្មភាពដែលអ្នករស់នៅក្នុងក្រុង Revere ត្រូវធ្វើ៖

នាយកដ្ឋានថែទាំសុខភាពសាធារណៈរបស់រដ្ឋ Massachusetts បានចេញសេចក្តីណែនាំឲ្យប្រជាជនទាំងអស់ “ត្រូវស្នាក់នៅផ្ទះ” ចាប់ពីថ្ងៃទី ៧ មេសា ២០២០ នេះតទៅ។ លោកអភិបាល Baker បានធ្វើការហាមមិនឲ្យមានការជួបជុំមនុស្ស លើសពី ១០ នាក់។ ការស្នាក់នៅផ្ទះ មានន័យថា ជៀសវាងការធ្វើការ ឬធ្វើសកម្មភាពណាដែលមិនចាំបាច់ ក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ ប្រជាជនដែលមានអាយុលើសពី ៧០ និងអ្នកមានសុខភាពទន់ខ្សោយ គួរតែកាត់បន្ថយការជួបជុំ ឬប៉ះពាល់ជាមួយមនុស្សទូទៅតាមដែលអាចធ្វើបាន។

តាមរយៈការណែនាំរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ [Centers for Disease Control](#) បានប្រាប់ពីវិធីងាយៗមួយចំនួនដើម្បីការពារខ្លួនពីវីរុសកូរ៉ូណាមាន៖ លាងដៃឲ្យបានញឹកញាប់ ជៀសវាងការនៅជិតអ្នកដែលឈឺ ត្រូវស្នាក់នៅផ្ទះពេលឈឺ ខ្ទប់មាត់ពេលក្អក និងកណ្តាស់ សម្អាតដៃ និងរំងាប់មេរោគលើរបស់ដែលអ្នកប៉ះញឹកញាប់។